

LEE-MING
www.lit.edu.tw



黎明技術學院
LEE-MING Institute of Technology

114 學年度國際學生產學合作專班 申請入學招生簡章

ថ្នាក់ពិសេសផ្នែកផលិតនៃនិស្សិតអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសិក្សាក្នុងឆ្នាំ 2025

លិខិតបណ្តុះបណ្តាលសុំពាក្យចូលរៀន

校址：243083 新北市泰山區泰林路 3 段 22 號

អាសយដ្ឋានសាលារៀន៖ ផ្ទះលេខ 2 ខណ្ឌទី 3 ផ្លូវថ្នល់លើង សង្កាត់ថ្នល់សានក្រុងតៃប៉ិថ្មីលេខក្នុងក្របខ័ណ្ឌ
243083

TEL: +886-2-29095785

FAX: +886-2-22964276

E-mail : ica@mail.lit.edu.tw

Website : www.lit.edu.tw/bin/home.php

目 錄 ព្រឹត្តិបត្រ

重要日程表	3
獎學金	4
一、申請資格	4
二、招生系所及招生名額	8
三、申請日期	8
四、報名方式	8
五、應繳資料	9
六、評分方式及錄取原則	9
七、錄取公告及成績複查	10
八、申訴程序	10
九、註冊入學	11
十、收費標準	11
十一、招生委員會組成	12
十二、其他申請注意事項	13
十三、華語文能力測驗及畢業門檻說明	14
入學申請應繳交資料檢查表	17
具結書	19
授權書	21
កាលវិភាគសំខាន់	3
ប្រាក់រង្វាន់សិក្សា	4
1. លក្ខខណ្ឌនៃការដាក់ពាក្យ	4
2. នាយកដ្ឋានចុះឈ្មោះចូលរៀន និងកូតាចុះ ឈ្មោះ:	8
3. កាលបរិច្ឆេទដាក់ ពាក្យ	8
4. វិធីសាស្ត្រចុះ	

ឈ្មោះ.....	8
5.ព័ត៌មានដែលត្រូវបង់	
ប្រាក់	9
6.វិធីសាស្ត្រដាក់ពិន្ទុ និងគោលការណ៍ចូល	
រៀន.....	9
7. សេចក្តីប្រកាសចូលរៀន និងពិនិ	
ត្យពិន្ទុ.....	10
8. នីតិវិធីប	
ណ្តឹង	10
9.ការចុះឈ្មោះចូល	
រៀន.....	11
10. ស្តង់ដារទទួលបង់	
ប្រាក់.....	11
11.សមាសភាពគណកម្មាធិការចូល	
រៀន.....	12
12. កំណត់ចំណាំកម្មវិធីផ្សេងៗ.....	13
13.ការពិពណ៌នាអំពីការធ្វើតេស្តសមត្ថភាពភាសាចិន និងកម្រិតបញ្ចប់ការសិក្សា.....	14
សម្ព័ន្ធឯកសារភ្ជាប់មកជាមួយ/	
បញ្ជីឯកសារដែលត្រូវការសម្រាប់ការដាក់ពាក្យចូល	
រៀន.....	17
លិខិតទទួលស្គាល់.....	19
មេធាវីច្បាប់	
អនុញ្ញាត	21

重要日程表

កាលវិភាគសំខាន់

作業項目 លំហាត់កិច្ចការផ្ទះ	日期 កាលបរិច្ឆេទថ្ងៃខែ
繳交申請表件	2025.07.18 前
ដាក់ស្នើទម្រង់ពាក្យសុំ	មុនឆ្នាំ 2025.07.18
錄取公告	2025.08.08
សេចក្តីជូនដំណឹងអំពីការចូលរៀន	08/08/2025
開學	2025.09.29
សាលាចាប់ផ្តើមចូលរៀន	29/09/2025

* 服務專線 Hotline : +886-2-29095785 TEL : +886-2-29095785

* ខ្សែសេវាកម្មទូរស័ព្ទ Hotline : +886-2-29095785 ទូរស័ព្ទ : +886-2-29095785

※ 本校外國學生招生事務，除宣傳、推廣及協助學生辦理來臺必要程序外，本校並未委外辦理招生事務。

※ 中、英、越、馬、泰、東文版本如有出入時，以中文版為準。

※ លើកលែងតែការផ្សព្វផ្សាយ និងការជួយសិស្សក្នុងការបំពេញបែបបទចាំបាច់សម្រាប់ការមកតែវ៉ាន់ សាលារបស់យើងខ្ញុំមិនផ្តល់ប្រភពខាងក្រៅពីកិច្ចការចូលរៀនសម្រាប់សិស្សបរទេសនោះទេ។

※ មានជាភាសាចិនកុកងឺរ អង់គ្លេស វៀតណាម ម៉ាឡេស៊ី ថៃ និង ភាសាខ្មែរ កំណែដោយដកស្រង់យកកំណែភាសាចិនជាមុន។

獎學金

ប្រាក់រង្វាន់សិក្សា

(1) 臺灣獎學金：

外國學生得於入境前向中華民國（臺灣）駐外單位或代表處申請政府核發之「臺灣獎學金」，有關獎學金訊息請參考教育部國際文教處網頁：

(1) ប្រាក់រង្វាន់សិក្សាតែវ៉ាន់៖

និស្សិតបរទេសអាចដាក់ពាក្យសុំ "ប្រាក់រង្វាន់សិក្សាតែវ៉ាន់" ដែលចេញដោយរដ្ឋាភិបាលទៅកាន់អង្គភាពនៅក្រៅប្រទេស ឬការិយាល័យតំណាងនៃសាធារណរដ្ឋចិន (តែវ៉ាន់) មុនពេលចូលប្រទេសសម្រាប់ព័ត៌មានប្រាក់រង្វាន់សិក្សា សូមចូលទៅកាន់គេហទំព័ររបស់ការិយាល័យវប្បធម៌អន្តរជាតិ និង ក្រសួងអប់រំ៖

(2) 黎明技術學院國際學生產學合作專班獎助學金及住宿津貼：

為協助本專班學生安心於本校就讀，凡經本校錄取並完成註冊程序者，頒發獎助學金及住宿津貼共 159,000 元。分 8 學期發放，第 1 學期~第 2 學期每學期頒發助學金 40,000 元及住宿津貼 9,500 元，第 3 學期~第 8 學期頒發助學金 10,000 元。

(2) ប្រាក់ឧបត្ថម្ភនិងស្នាក់នៅសម្រាប់និស្សិតអន្តរជាតិនៃមហាវិទ្យាល័យបច្ចេកទេសលីមីង៖

ដើម្បីជួយសិស្សានុសិស្សក្នុងថ្នាក់ពិសេសនេះសិក្សានៅក្នុងសាលារបស់យើងដោយសន្តិភាពនៃចិត្ត អ្នកដែលចូលរៀនដោយសាលារបស់យើង និងបំពេញដំណើរការចុះឈ្មោះនឹងទទួលបានអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភស្នាក់នៅចំនួន 159000 ដុល្លារចិនតែវ៉ាន់ ។ នឹងត្រូវបានផ្តល់ជូនក្នុង 8 ឆមាស ប្រាក់ឧបត្ថម្ភចំនួនប្រាក់ 40000 ដុល្លារចិនតែវ៉ាន់ និងប្រាក់ឧបត្ថម្ភការស្នាក់នៅចំនួនប្រាក់ 9500 ដុល្លារចិនតែវ៉ាន់ នឹងត្រូវបានផ្តល់ជូនក្នុងឆមាសនីមួយៗ ចាប់ពីឆមាសទី 1 ដល់ទី 2 ប្រាក់ឧបត្ថម្ភចំនួនប្រាក់ 10000 ដុល្លារចិនតែវ៉ាន់ នឹងត្រូវបានផ្តល់ជូននៅក្នុងឆមាសទី 3 ដល់ទី 8 ។

一、申請資格

1. លក្ខណៈសម្បត្តិនៃការដាក់ពាក្យ

1. 具外國國籍且未曾具有中華民國國籍，於申請時並不具僑生資格者，得依本簡章申請入學。

具外國國籍且符合下列規定，於申請時並已連續居留海外六年以上者，亦得依本簡章規定申請入學：

1. អ្នកដែលមានសញ្ញាតិបរទេស និងមិនធ្លាប់មានសញ្ញាតិនៃសាធារណរដ្ឋចិន ហើយមិនមានលក្ខណៈសម្បត្តិ

ជានិស្សិតចិននៅបរទេសនៅពេលដាក់ពាក្យ អាចដាក់ពាក្យសុំចូលរៀនបានតាមការណែនាំនេះ។

អ្នកដែលមានសញ្ញាតិបរទេស និងបំពេញលក្ខខណ្ឌដូចខាងក្រោម ហើយបានស្នាក់នៅក្រៅប្រទេសជាបន្ត

បន្ទាប់លើសពីប្រាំមួយឆ្នាំនៅពេលដាក់ពាក្យ ក៏អាចដាក់ពាក្យសុំចូលរៀនបានដែរ ស្របតាមបទប្បញ្ញត្តិនៃ

ខិត្តប័ណ្ណនេះ៖

(1) 申請時兼具中華民國國籍者，應自始未曾在臺設有戶籍。

(2) 申請前曾兼具中華民國國籍，於申請時已不具中華民國國籍者，應自內政部許可喪失中華民國國籍之日起至申請時已滿八年。

(3) 前二款均未曾以僑生身分在臺就學，且未於當學年度接受海外聯合招生委員會分發。

依教育合作協議，由外國政府、機構或學校遴薦來臺就學之外國國民，其自始未曾在臺設有戶籍者，經主管教育行政機關核准，得不受前二項規定之限制。

第二項所定六年、八年，以擬入學當學期起始日期（二月一日或八月一日）為終日計算之。

第二項所稱海外，指大陸地區、香港及澳門以外之國家或地區；所稱連續居留，指外國學生每曆年在國內停留期間未逾一百二十日。但符合下列情形之一且具相關證明文件者，不在此限；其在國內停留期間，不併入海外居留期間計算：

(1) 就讀僑務主管機關舉辦之海外青年技術訓練班或教育部認定之技術訓練專班。

(2) 就讀教育部核准得招收外國學生之各大專校院華語文中心，合計未滿二年。

(3) 交換學生，其交換期間合計未滿二年。

(4) 經中央目的事業主管機關許可來臺實習，實習期間合計未滿二年。

(5) 具外國國籍並兼具中華民國國籍，且於外國學生來臺就學辦法中華民國一百年二月一日修正施行前已提出申請喪失中華民國國籍者，得依原規定申請入學，不受第二項規定之限制。

2. 具外國國籍，兼具香港或澳門永久居留資格，且未曾在臺設有戶籍，申請時於香港、澳門或海外連續居留滿六年以上者，得依本招生規定申請入學。

3. 曾為大陸地區人民具外國國籍且未曾在臺設有戶籍，申請時已連續居留海外六年以上者，得依本招生規定申請入學。

(1) អ្នកដែលមានសញ្ញាតិសាធារណរដ្ឋចិននៅពេលដាក់ពាក្យ មិនគួរមានការចុះបញ្ជីក្នុងសៀវភៅគ្រួសារនៅតៃវ៉ាន់
តាំងពីដើមមក។

(2) ចំពោះអ្នកដែលធ្លាប់កាន់សញ្ញាតិសាធារណរដ្ឋចិនមុននឹងដាក់ពាក្យ ប៉ុន្តែមិនមានសញ្ញាតិសាធារណរដ្ឋចិននៅ
ពេលដាក់ពាក្យនោះ ប្រាំបីឆ្នាំត្រូវផុតពីកាលបរិច្ឆេទដែលក្រសួងមហាផ្ទៃអនុញ្ញាត។ ការបាត់បង់សញ្ញាតិសាធារណរដ្ឋចិននៅពេលដាក់ពាក្យនោះ ប្រាំបីឆ្នាំត្រូវផុតពីកាលបរិច្ឆេទដែលក្រសួងមហាផ្ទៃអនុញ្ញាត។

ណៈរដ្ឋមន្ត្រីដល់ពេលដាក់ពាក្យ។

(3) គ្មានបេក្ខជនណាម្នាក់ក្នុងកថាខណ្ឌពីរមុនបានសិក្សានៅតែវ៉ាន់ជាសិស្សនៅបរទេស ហើយមិនត្រូវបានចែកចាយ
ដោយគណៈកម្មាធិការចូលរៀនរួមក្រៅប្រទេសក្នុងឆ្នាំសិក្សាបច្ចុប្បន្ន។

ជនបរទេសដែលត្រូវបានណែនាំដោយរដ្ឋាភិបាលបរទេស ស្ថាប័ន ឬសាលារៀនឱ្យទៅសិក្សានៅតែវ៉ាន់ដោយអនុលោម
តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកអប់រំ និងដែលមិនដែលមានការចុះឈ្មោះគ្រួសារនៅតែវ៉ាន់តាំងពីដើមមក
ប្រហែលជាមិនស្ថិតនៅក្រោមការរឹតបន្តឹងក្នុងកថាខណ្ឌពីរមុនដោយមានការយល់ព្រមនោះទេ។ នៃទីភ្នាក់ងាររដ្ឋបាល
អប់រំមានសមត្ថកិច្ច។

រយៈពេលប្រាំមួយ និងប្រាំបីឆ្នាំដែលបានបញ្ជាក់ក្នុងកថាខណ្ឌទី 2 នឹងត្រូវគណនាដោយផ្អែកលើកាលបរិច្ឆេទចាប់
ផ្ដើមនៃឆមាសដែលសិស្សមានបំណងចុះឈ្មោះ (ថ្ងៃទី 1 ខែកុម្ភៈ ឬថ្ងៃទី 1 ខែសីហា)។

ពាក្យ "នៅបរទេស" ដែលបានរៀបរាប់នៅក្នុងកថាខណ្ឌទី 2 សំដៅលើប្រទេស ឬតំបន់ដែលនៅក្រៅដីគោក ហុង
កុង និងម៉ាកាវ ពាក្យ "ការស្នាក់នៅបន្ត" សំដៅលើនិស្សិតបរទេសដែលស្នាក់នៅក្នុងប្រទេសចិនតិចជាង 120 ថ្ងៃក្នុង
មួយឆ្នាំប្រតិទិន។ ទោះជាយ៉ាងណាក៏ដោយ នេះមិនអនុវត្តចំពោះអ្នកដែលជួបនឹងកាលៈទេសៈមួយដូចខាងក្រោម
ហើយមានឯកសារគាំទ្រដែលពាក់ព័ន្ធរយៈពេលនៃការស្នាក់នៅក្នុងប្រទេសរបស់ពួកគេនឹងមិនត្រូវបានរាប់បញ្ចូល
ក្នុងការគណនារយៈពេលនៃការស្នាក់នៅក្រៅប្រទេសនោះទេ។

(1) ចុះឈ្មោះចូលរៀនថ្នាក់បណ្តុះបណ្តាលបច្ចេកទេសយុវជននៅបរទេសដែលរៀបចំដោយរដ្ឋបាលកិច្ចការចិននៅ
បរទេស ឬថ្នាក់បណ្តុះបណ្តាលបច្ចេកទេសដែលទទួលស្គាល់ដោយក្រសួងអប់រំ។

(2) បានសិក្សានៅមជ្ឈមណ្ឌលភាសាចិននៃមហាវិទ្យាល័យ និងសកលវិទ្យាល័យដែលអនុម័តដោយក្រសួងអប់រំ។

ដើម្បីជ្រើសរើសនិស្សិតបរទេសសរុបតិចជាងពីរឆ្នាំ។

(3) សម្រាប់និស្សិតផ្លាស់ប្តូរ រយៈពេលផ្លាស់ប្តូរសរុបគឺតិចជាងពីរឆ្នាំ។

(4) ត្រូវបានអនុម័តដោយអាជ្ញាធរកណ្តាលដែលទទួលបន្ទុកផ្នែកឧស្សាហកម្មពាក់ព័ន្ធដើម្បីមកតែវ៉ាន់សម្រាប់កម្មសិក្សា រយៈពេលកម្មសិក្សាសរុបគឺតិចជាងពីរឆ្នាំ។

(5) អ្នកដែលមានសញ្ញាតិបរទេស និងសញ្ញាតិនៃសាធារណរដ្ឋចិន ហើយបានដាក់ពាក្យសុំបាត់បង់សញ្ញាតិនៃសាធារណរដ្ឋចិន មុននឹងការធ្វើវិសោធនកម្មបទប្បញ្ញត្តិសម្រាប់និស្សិតបរទេសដែលមកសិក្សានៅតៃវ៉ាន់ នៅថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2010 នៃ សាធារណរដ្ឋចិន អាចដាក់ពាក្យសុំចូលរៀនដោយអនុលោមតាមបទប្បញ្ញត្តិដើម ហើយនឹងមិនស្ថិតនៅក្រោមការរឹតបន្តឹងទីពីរដែលមានចែងក្នុងកថាខណ្ឌនេះទេ។

2. អ្នកដែលមានសញ្ញាតិបរទេស ស្ថានភាពលំនៅអចិន្ត្រៃយ៍ក្នុងទីក្រុងហុងកុង ឬម៉ាកាវ និងមិនដែលមានការចុះបញ្ជីគ្រួសារនៅតៃវ៉ាន់ ហើយបានរស់នៅក្នុងទីក្រុងហុងកុង ម៉ាកាវ ឬនៅបរទេសលើសពីប្រាំមួយឆ្នាំជាប់ៗគ្នា នៅពេលដាក់ពាក្យសុំអាច ដាក់ពាក្យសុំចូលរៀនដោយអនុលោមតាមបទប្បញ្ញត្តិនៃការចូលរៀនទាំងនេះ។

3. អ្នកដែលធ្លាប់ជាពលរដ្ឋនៃប្រទេសចិនដ៏គោកដែលមានសញ្ញាតិបរទេស ហើយមិនដែលមានការចុះបញ្ជីគ្រួសារនៅតៃវ៉ាន់ ហើយបានរស់នៅក្រៅប្រទេសលើសពីប្រាំមួយឆ្នាំជាប់ៗគ្នានៅពេលដាក់ពាក្យ អាចដាក់ពាក្យសុំចូលរៀនបានស្របតាមបទប្បញ្ញត្តិនៃការចូលរៀនទាំងនេះ។

二、招生系所及招生名額

2. នាយកដ្ឋានចុះឈ្មោះ និងកូតាចុះឈ្មោះចូលរៀន

招生國籍 ទទួលសិក្សានៃសញ្ជាតិ	學位類別 ប្រភេទសញ្ញាបត្រ	系所別 មុខវិជ្ជាជំនាញ	合作實習企業 សហការជាមួយក្រុមហ៊ុន កម្មសិក្សាសហករណ៍	招生名額 កូតាសិក្សា ឈ្មោះ
越南、泰國、馬來西亞、東埔寨 វៀតណាម. ថៃ. ម៉ាឡេស៊ី .កម្ពុជា	四年制學士 修業年限 4 年/ 畢業學分 128 បរិញ្ញាបត្រ៤ឆ្នាំ 4 ឆ្នាំនៃការសិក្សា បញ្ចប់ការសិក្សា ពន្លឺ12	智慧製造工程系 ផ្នែកមុខវិជ្ជាវិស្វកម្ម មេកានិក	台灣國際航電股份有限公司/ សហការជាមួយក្រុមហ៊ុន សាជីវកម្មអាកាសចរណ៍អន្តរ ជាតិតៃវ៉ាន់ 鴻佰科技股份有限公司/ សហការជាមួយក្រុមហ៊ុនប ច្ចេកវិទ្យាហ៊ីកប៉ាយ/	40
越南、泰國、馬來西亞、東埔寨 វៀតណាម. ថៃ. ម៉ាឡេស៊ី .កម្ពុជា	四年制學士 修業年限 4 年/ 畢業學分 128 បរិញ្ញាបត្រ៤ឆ្នាំ 4 ឆ្នាំនៃការសិក្សា បញ្ចប់ការសិក្សា ពន្លឺ12	數位多媒體系 ផ្នែកមុខវិជ្ជាពហុ ព័ត៌មានឌីជីថល	台灣國際航電股份有限公司 សហការជាមួយក្រុមហ៊ុន អាកាសចរណ៍អន្តរជាតិតៃវ៉ា ន់	40

三、申請日期

申請截止日: 2025.07.18

3. កាលបរិច្ឆេទដាក់ពាក្យថ្ងៃខែ/

កម្មវិធីនឹងថ្ងៃផុតកំណត់: 2025.07.18

四、報名方式

通訊或現場報名，申請書請送至下列地址

中華民國 臺灣

黎明技術學院 國際暨兩岸事務處

243083 新北市泰山區泰林路 3 段 22 號

4. វិធីការចុះឈ្មោះ

ដើម្បីចុះឈ្មោះតាមប្រៃសណីយ៍ ឬនៅនឹងកន្លែង សូមផ្ញើពាក្យស្នើសុំទៅអាសយដ្ឋានខាងក្រោម

សាធារណៈរដ្ឋចិនតៃវ៉ាន់

មហាវិទ្យាល័យបច្ចេកទេសលីមីង ការិយាល័យកិច្ចការអន្តរជាតិ និងទាំងសងខាងក្នុងប្រទេស

243083 ផ្ទះលេខ 22 ខណ្ឌទី 3 ផ្លូវថ្នល់លីង សង្កាត់ថ្នល់សាន ទីក្រុងតៃប៉ិ

五、應繳資料

詳見第 17 頁之檢查表。

5. ព័ត៌មានដែលត្រូវប្រគល់ឯកសារ

សូមមើលបញ្ជីត្រួតពិនិត្យនៅទំព័រ 17 សម្រាប់ព័ត៌មានលម្អិត។

六、評分方式及錄取原則

6. វិធីផ្តល់ពិន្ទុ និងគោលការណ៍ចូលរៀន/

1. 評分方式

書面資料審查（含在學成績及其他優秀證明）40%

面試 60%

1. វិធីដាក់ពិន្ទុ

ការពិនិត្យឡើងវិញនៃសម្ភារៈសរសេរ (រួមទាំងលទ្ធផលសិក្សា និងវិញ្ញាបនបត្រផ្ទេរផ្សេងទៀត) 40%

សំភាសន៍ 60%

2. 錄取標準

(1) 以各系審查成績依序錄取，除正取生外並得列備取生。

(2) 具相當於華語文能力測驗(TOCFL)入門級(A1)以上之華語文能力者得優先錄取。

錄取名單由本校招生委員會核定後公告。

2. លក្ខណៈវិនិច្ឆ័យនៃការចូលរៀន

(1) ការចូលរៀននឹងផ្អែកលើពិន្ទុដែលបានពិនិត្យឡើងដោយនាយកដ្ឋាននីមួយៗតាមលំដាប់លំដោយ បន្ថែមពី

លើបេក្ខជនបច្ចុប្បន្ន សិស្សក៏អាចត្រូវបានដាក់ក្នុងបញ្ជីជាបេក្ខជនផងដែរ។

(2) បេក្ខជនដែលមានជំនាញភាសាចិនស្មើនឹងកម្រិតចូល (A1) នៃតេស្តជំនាញភាសាចិន (TOCFL) ឬខ្ពស់ជាងនេះ នឹងត្រូវបានផ្តល់អាទិភាពសម្រាប់ការចូលរៀន។

បញ្ជីឈ្មោះចូលរៀននឹងត្រូវប្រកាសបន្ទាប់ពីមានការយល់ព្រមពីគណៈកម្មាធិការចូលរៀនរបស់សាលា។

七、錄取公告及成績複查

1. 錄取公告: 2025.08.08

2. 成績複查

對於本項招生錄取結果有疑慮者，於錄取名單公告後一週內提出 複查申請，申請方式以 E-MAIL 或傳真寄至本校招生中心，逾期不受理。

7. សេចក្តីប្រកាសទទួលចូលរៀន និងពិនិត្យមើលពិន្ទុជាប់

1. ប្រកាសទទួលចូលរៀន៖ 2025.08.08

2. ពិនិត្យមើលពិន្ទុជាប់

ប្រសិនបើអ្នកមានការងឿងឆ្ងល់អំពីលទ្ធផលចូលរៀននៃការចូលរៀននេះ អ្នកគួរតែបញ្ជូនពាក្យសុំពិនិត្យក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីបញ្ជីចូលរៀនត្រូវបានប្រកាស កម្មវិធីនេះគួរតែត្រូវបានធ្វើទៅកាន់មជ្ឈមណ្ឌលចូលរៀនរបស់សាលារបស់យើងតាម E-MAIL ឬ ទូរសារមកសាលារៀនយើងខ្ញុំ បើសិន្នាកំណត់សាលាមិនត្រូវអាចទទួលយកឈ្មោះបានទេ។

八、申訴程序

考生對於本項招生事項有疑義或有違反性別平等原則之申訴案，應於成績複查截止日起一週內提出，以書面具名向本校招生委員會提出申訴，逾期不受理。

8. នីតិវិធីបណ្តឹង

បេក្ខជនដែលមានការសង្ស័យអំពីបញ្ហានៃការចូលរៀននេះ ឬការប្តឹងឧទ្ធរណ៍ដែលបំពានគោលការណ៍សមភាពយេនឌ័រ គួរតែដាក់ពាក្យបណ្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅកាន់គណៈកម្មាធិការទទួលចូលរៀនរបស់សាលា

ក្នុងរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃផុតកំណត់សម្រាប់ការពិនិត្យពិន្ទុដែលហួសកាលកំណត់ សាលានឹងមិនត្រូវបានទទួលយកសិក្សាបានឡើយ។

九、註冊入學

1. 2024.09.29 開學

2. 錄取生應依入學通知書之規定辦理報到註冊手續，並繳驗護照、畢業證書及成績單，始得註冊入學。
3. 根據教育部規定，外國學生註冊入學時，未逾該學年第一學期修業期間三分之一者，於當學期入學；已逾該學年第一學期修業期間三分之一者，於第二學期或下一學年註冊入學。

9. ការចុះឈ្មោះចូលរៀន

1. សាលាចាប់ផ្តើមបើកចូលរៀននៅថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2025

2. និស្សិតដែលចូលរៀនគួរបំពេញនីតិវិធីចុះឈ្មោះដោយអនុលោមតាមបទប្បញ្ញត្តិនៃសេចក្តីជូនដំណឹងអំពីការចូលរៀន ហើយបញ្ជូនលិខិតឆ្លងដែន វិញ្ញាបនបត្របញ្ចប់ការសិក្សា និងប្រតិចារិករបស់ពួកគេសម្រាប់ផ្ទៀងផ្ទាត់មុនពេលពួកគេអាចចុះឈ្មោះចូលរៀនបាន។

3. យោងតាមបទប្បញ្ញត្តិរបស់ក្រសួងអប់រំ នៅពេលដែលនិស្សិតបរទេសចុះឈ្មោះចូលរៀន អ្នកដែលមិនបានលើសពីមួយភាគបីនៃរយៈពេលសិក្សានៃឆមាសទី១ នៃឆ្នាំសិក្សា នឹងត្រូវចូលរៀនក្នុងឆមាសនោះ។ មួយភាគបីនៃរយៈពេលសិក្សានៃឆមាសទី១នៃឆ្នាំសិក្សា នឹងត្រូវចូលរៀននៅឆមាសទី២ ឬឆ្នាំសិក្សាបន្ទាប់។

十、收費標準

114 學年智慧製造工程系每學期學雜費新臺幣 50,843 元

114 學年數位多媒體系每學期學雜費新臺幣 50,843 元

住宿費每學期 新臺幣 9,500 元

10. ស្តង់ដារទទួលបង់ប្រាក់/ Fees

ឆ្នាំ 2025 ថ្លៃសិក្សា និងថ្លៃផ្សេងៗសម្រាប់ដេប៉ាតឺម៉ង់វិស្វកម្មឆ្នាំរៀននិងដេប៉ាតឺម៉ង់ឌីជីថលពហុព័ត៌មានក្នុងសិក្សាគឺទទួលប្រាក់បង់ចំនួន 50,843 ដុល្លារចិនតៃវ៉ាន់ក្នុងមួយឆមាស។

ឆ្នាំ 2025 ថ្ងៃសិក្សា និងថ្ងៃផ្សេងៗសម្រាប់នាយកដ្ឋានឌីជីថលពហុព័ត៌មានក្នុងសិក្សា គឺទទួលប្រាក់បង់ចំនួន 50,843 ដុល្លារចិនតៃវ៉ាន់ក្នុងមួយឆមាស។

申請周次 ធ្វើការសងថ្លៃសិក្សាត្រឡប់ទៅសិស្សវិញ(សម្រាប់សិស្សដែលដាក់ពាក្យស្នើសុំឈប់សិក្សាក្នុងរយៈពេល១ឆមាសដំបូង)				
申請周次 សប្តាហ៍ដែលដាក់ ពាក្យស្នើសុំ	開學後 1~2 周 ក្រោយបើបរសមក ល1-2សប្តាហ៍ ក្រោយ	開學後 3~6 周 ក្រោយបើបរសមកល3-6 សប្តាហ៍ក្រោយ	開學 7~12 周 ក្រោយបើបរសមកល7-12 សប្តាហ៍ក្រោយ	開學 13 周以後 ក្រោយបើបរសមក ល13សប្តាហ៍ក្រោយ
退費基準 គោលការណ៍សង ប្រាក់ត្រឡប់	全額退費 សងថ្លៃសិក្សាសរុប 3/3	退所繳學雜費 2/3 សងប្រាក់ត្រឡប់ នៃថ្លៃ 3/2 សិក្សា	退所繳學雜費 1/3 សងប្រាក់ត្រឡប់ 1 3/នៃថ្លៃ សិក្សា	不予退費 គ្មានការសងថ្លៃ សិក្សា

獎助學金或學費抵免均不予退費 /អាហាររូបករណ៍ ឬការបញ្ចុះតម្លៃថ្លៃសិក្សា មិនអាចដកប្រាក់ត្រឡប់ទៅ

វិញបានទេ។

十一、招生委員會組成

本校為貫徹公平、公正、公開之精神，設立「黎明技術學院招生委員會」，辦理國際學生產學合作專班招生事宜，招生委員會由校長、教務長、學生事務長、總務長、研究發展處長、國際暨兩岸事務處處長、主任秘書、進修推廣部主任、會計主任、人事主任、圖書資訊中心主任、招生中心主任、通識中心主任、各系(科)主任、註冊組長、課務組長、招生中心宣導活動組組長、招生中心教育聯盟合作組組長、進修推廣部教務組長擔任委員。本委員會置主任委員，由校長兼任之；總幹事由招生中心主任兼任之；執行秘書由招生中心宣導活動組組長兼任之。

11. សមាសភាពគណៈកម្មាធិការចូលរៀន

ដើម្បីអនុវត្តស្មារតីនៃភាពត្រឹមត្រូវ យុត្តិធម៌ និងភាពបើកចំហ សាលារបស់យើងបានបង្កើត "គណៈកម្មាធិការចូលរៀននៅមហាវិទ្យាល័យបច្ចេកទេសលីមីង" ដើម្បីគ្រប់គ្រងការចូលរៀនថ្នាក់ពិសេសសម្រាប់កិច្ចសហប្រតិបត្តិការផលិតកម្ម-សិក្សារបស់និស្សិតអន្តរជាតិ។ ប្រធានកិច្ចការសិក្សា ប្រធានកិច្ចការនិស្សិត អនុប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍

នាយកការិយាល័យកិច្ចការអន្តរជាតិ និងសងខាងក្នុងប្រទេស អគ្គលេខាធិការ ប្រធាននាយកដ្ឋានលើកកម្ពស់ការអប់រំបន្ថែម ប្រធានគណនេយ្យ ប្រធានធនធានមនុស្ស នាយកមជ្ឈមណ្ឌលបណ្តាលវិជ្ជា និងព័ត៌មាន នាយក

មជ្ឈមណ្ឌលចូលរៀន នាយកមជ្ឈមណ្ឌលសិក្សាទូទៅ ប្រធាននាយកដ្ឋាន (ផ្នែក) និងប្រធានក្រុមចុះឈ្មោះ ប្រធានក្រុមកិច្ចការសិក្សា ប្រធានក្រុមសកម្មភាពផ្សព្វផ្សាយនៃមជ្ឈមណ្ឌលចូលរៀន អ្នកដឹកនាំក្រុមសហប្រតិបត្តិ ការសម្ព័ន្ធអប់រំនៃមជ្ឈមណ្ឌលចូលរៀន និងជាប្រធានក្រុមកិច្ចការសិក្សានៃនាយកដ្ឋានអប់រំបន្ត និងផ្សព្វផ្សាយ មានតួនាទីជា សមាជិក។ គណៈកម្មាធិការនេះមានប្រធាន ដែលត្រូវបានតែងតាំងដោយនាយកសាលា អគ្គ នាយកត្រូវបានតែងតាំងក្នុងពេលដំណាលគ្នាដោយប្រធានមជ្ឈមណ្ឌលចូលរៀន ហើយលេខាធិការប្រតិបត្តិត្រូវ បានតែងតាំងក្នុងពេលដំណាលគ្នាដោយប្រធានក្រុមសកម្មភាពផ្សព្វផ្សាយនៃមជ្ឈមណ្ឌលចូលរៀន។

十二、其他申請注意事項

1. 報名時繳交之「畢業證書」及「歷年成績單」，除海外臺灣學校所發者外，應依教育部「大學辦理國外學歷採認辦法」規定辦理。
2. 依教育部規定，凡曾經入學學校以操行、學業成績不及格或因犯刑事案件經判刑確定致遭退學者，不得再向本校申請入學。若違反此規定並經查證屬實者，取消其入學資格。
3. 已報名或錄取之學生，如經發現申請資格不符規定或所繳交之證件有變造、偽造、假借、冒用等不實情事者，未入學者即取消錄取資格；已入學者開除學籍，亦不發給任何學歷證明；如將來在本校畢業後始發現者，除勒令繳銷其學位證書外，並公告取消其畢業資格。
4. 外國學生就學期間在臺設戶籍登記、戶籍遷入登記、歸化或回復中華民國國籍者，喪失外國學生身分，應予退學處分。

12. កំណត់ចំណាំកម្មវិធីផ្សេងៗ/

1. "វិញ្ញាបនបត្របញ្ចប់ការសិក្សា" និង "ប្រតិបត្តិពិន្ទុប្រចាំឆ្នាំ " នៅតែរ៉ាន់ គួរតែស្របតាមក្រសួងអប់រំ។

"នីតិវិធីនៃសាកលវិទ្យាល័យសម្រាប់ការទទួលស្គាល់គុណវុឌ្ឍិសិក្សាបរទេស" ចែងថាពាក្យសុំគួរតែត្រូវបាន ដំណើរការ។

2. យោងតាមបទប្បញ្ញត្តិរបស់ក្រសួងអប់រំ អ្នកដែលបានចូលរៀនពីមុនដោយសារការប្រព្រឹត្តមិនត្រឹមត្រូវ ឬការអនុវត្តការសិក្សា ឬដែលត្រូវបានបណ្តេញចេញដោយសារការផ្ដន្ទាទោសក្នុងសំណុំរឿងព្រហ្មទណ្ឌ មិនត្រូវបានអនុញ្ញាតឱ្យ ដាក់ពាក្យចូលរៀនម្តងទៀតឡើយ។ នរណាម្នាក់ដែលបំពានច្បាប់នេះ ហើយត្រូវបានគេរកឃើញថាជាការពិត នឹងត្រូវ ដកសិទ្ធិពីការចូលរៀន។

3. ប្រសិនបើសិស្សដែលបានចុះឈ្មោះ ឬចូលរៀនត្រូវបានរកឃើញថាមានលក្ខណៈសម្បត្តិនៃការដាក់ពាក្យណាមួយដែលមិនបំពេញតាមតម្រូវការ ឬឯកសារដែលបានដាក់ស្នើត្រូវបានផ្លាស់ប្តូរ ក្លែងបន្លំ ខ្លី ឬប្រើប្រាស់ដោយក្លែងបន្លំ អ្នកដែលមិនទាន់បានចុះឈ្មោះនឹងត្រូវលុបចោលនូវសិទ្ធិចូលរៀន បានចុះឈ្មោះរួចហើយនឹងត្រូវបានបណ្តេញចេញ ប្រសិនបើសិស្សត្រូវបានរកឃើញបន្ទាប់ពីបញ្ចប់ការសិក្សាពីសាលា វិញ្ញាបនបត្រសញ្ញាប័ត្ររបស់គាត់នឹងត្រូវបានលុបចោល ហើយសញ្ញាបត្របញ្ចប់ការសិក្សារបស់គាត់នឹងត្រូវលុបចោលទាំងស្រុង។

4. សិស្សបរទេសដែលចុះឈ្មោះក្នុងគោលបំណង ចង់ចុះបញ្ជីគ្រួសារនៅតែវ៉ាន់ ផ្ទេរការចុះឈ្មោះក្នុងបញ្ជីគ្រួសារ ចូលសញ្ញាតិ ឬស្តារសញ្ញាតិនៃសាធារណរដ្ឋចិននៅតែវ៉ាន់ក្នុងអំឡុងពេលសិក្សារបស់ពួកគេ នឹងបាត់បង់ឋានៈជានិស្សិតបរទេស ហើយនឹងត្រូវបណ្តេញចេញពីសាលា។

十三、華語文能力測驗及畢業門檻說明

本校為華文授課，授課配有當地語言輔導老師協助翻譯。

1. 依據新南向產學合作國際專班規範，須於一年級第二學期結束前(2026 年 7 月 31 日)通過華語文能力 A2 (含) 級以上測驗。如未能通過華語文能力 A2 (含) 級以上測驗者，則應退學處分。
2. 依據黎明技術學院外籍學生華語文能力畢業門檻實施辦法 113 學年度起入學之外籍生必須於畢業前，參加國家華語測驗推動工作委員會（簡稱華測會）辦理之「華語文能力測驗」(TOCFL) 檢定，並以進階級 B1、Level3 含以上為通過標準，方能畢業。

13. ការពិពណ៌នាអំពីការធ្វើតេស្តសមត្ថភាពភាសាចិន និងកម្រិតបញ្ចប់ការសិក្សា

សាលារបស់យើងបង្រៀនជាភាសាចិន ហើយគ្រូភាសាក្នុងស្រុកត្រូវបានផ្តល់ជូនដើម្បីជួយបកប្រែ។

1. យោងតាមការបញ្ជាក់ថ្នាក់ពិសេសអន្តរជាតិនៃកិច្ចសហប្រតិបត្តិការឧស្សាហកម្ម-សកលវិទ្យាល័យភាគខាង

ត្បូងថ្មី ត្រូវតែបញ្ចប់មុនពេលបញ្ចប់ឆមាសទីពីរនៃថ្នាក់ទី 1 (ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៦)។ ប្រឡងតេស្តសមត្ថភាពភាសាចិនកម្រិត A2 (រួមបញ្ចូល) ឬខ្ពស់ជាងនេះ។ បើសិនជាអ្នកដែលបរាជ័យក្នុងការប្រឡងតេស្តសមត្ថភាពភាសាចិន A2 (រួមបញ្ចូល) ឬខ្ពស់ជាងនេះ នឹងត្រូវបណ្តេញចេញពីសាលា។



黎明技術學院 國際產學專班入學申請表

មហាវិទ្យាល័យបច្ចេកទេសលីមីង ថ្នាក់ឯកទេសឧស្សាហកម្មសិក្សាអន្តរជាតិត

បិទភ្ជាប់រូបថតពីអំពូលប្រ
ថ្មីៗបិទទីនេះ
ចំពាក់កណ្តាលខ្លួនដោយ
គ្មានពាក់ម៉ូក

I. 個人資料

申請人須以正楷詳細逐項填寫

I. ព័ត៌មានផ្ទាល់ខ្លួន

អ្នកដាក់ពាក្យត្រូវតែបំពេញក្នុងតារាងបែបបទសរសេរតាមក្នុងតារាង

申請人姓名 នាមត្រកូល ឈ្មោះអ្នកដាក់ ពាក្យ	(中文) (ភាសាចិន)	生 日 ថ្ងៃកំណើត	(YY/MM/DD ឆ្នាំ/ខែ/ថ្ងៃ
	(英文) ភាសាអង់គ្លេស	性 別 ភេទ	☐ 男 ប្រុស ☐ 女 ស្រី
住 址 អាសយដ្ឋាន		聯絡電話 លេខទូរស័ព្ទ ទំនាក់ទំនង	
現在通訊處 ការិយាល័យ ទំនាក់ទំនង បច្ចុប្បន្ន		E-mail អ៊ីម៉ែល	
國 籍 សញ្ជាតិ		護照號碼 លេខលិខិតឆ្លងដែន	
監護/緊急聯絡人 / លេខទំនាក់ទំនង អាណាព្យាបាល	姓 名 នាមត្រកូលឈ្មោះ	國 籍 សញ្ជាតិ	
	住 址 អាសយដ្ឋាន		
	聯絡電話 លេខទូរស័ព្ទទំនាក់ទំនង	與申請人關係 ទំនាក់ទំនងជាមួយអ្នកដាក់ពាក្យ	

II. 教育背景

II. ប្រវត្តិនៃការអប់រំ

	學校名稱 ឈ្មោះសាលារៀន	學校所在 ទីតាំងសាលារៀន	修業起迄年月 ឆ្នាំបញ្ចប់ការសិក្សា
中學 មធ្យមសិក្សា			
高級中學 អនុវិទ្យាល័យ			
大學/學院 សាកលវិទ្យាល័យ/មហា វិទ្យាល័យ			

III. 申請就讀之系科

III. ដាក់ពាក្យទៅសិក្សានៅវិជ្ជាជ្រកមុខងារ

科系名稱 ឈ្មោះជំនាញ	☐ 智慧製造工程系 ☐ 數位多媒體系 ☐ មុខវិជ្ជាផ្នែកវិស្វកម្មមេកានិក ☐ មុខវិជ្ជាផ្នែកពហុព័ត៌មានឌីជីថល
---	--

入學申請應繳交資料檢查表

បញ្ជីត្រួតពិនិត្យព័ត៌មានឯកសារដែលត្រូវការសម្រាប់ការដាក់ពាក្យចូលរៀន

確認已繳交之資料，在註記欄內打✓
所有繳交的資料均不退還，如有必要，請自行複製留存。

បញ្ជាក់ព័ត៌មានដែលបានដាក់ស្នើ ហើយដាក់សញ្ញាសម្គាល់ក្នុងជួរមតិយោបល់គូសយក✓
ព័ត៌មានដែលបានដាក់ស្នើទាំងអស់នឹងមិនត្រូវបានបញ្ជូនមកវិញទេ ប្រសិនបើចាំបាច់ សូមធ្វើច្បាប់ចម្លងសម្រាប់កំណត់ត្រាផ្ទាល់ខ្លួនរបស់អ្នក。

註記✓	繳 交 資 料 項 目
ចំណាំ ✓	បង់ប្រគល់សម្ភារៈឯកសារគម្រោង
	入學申請表 1 份 (貼二吋半身脫帽照片 1 張) ច្បាប់ចម្លងនៃទម្រង់ពាក្យសុំចូលរៀន 1 ច្បាប់ (ច្បាប់ពីរអ៊ីញពាក់កណ្តាលខ្លួន 1 សន្លឹក ដោយគ្មានពាក់មួក)
	護照影本 ថតចម្លងលិខិតឆ្លងដែន
	最高學歷之畢業證書影本、成績單正本各一份。 (正本若非中文版或英文版，則需另附上當地國政府公證的翻譯版)/ ច្បាប់ចម្លងនៃវិញ្ញាបនបត្របញ្ចប់ការសិក្សា និងប្រតិចារិកដើមនៃសញ្ញាបត្រសិក្សាខ្ពស់បំផុតចម្លងទាំងពីរ ១មុខ១ច្បាប់។ (ប្រសិនបើឯកសារដើមមិនមែនជាភាសាចិន ឬភាសាអង់គ្លេសទេ ការបកប្រែដែលមានការបញ្ជាក់ដោយរដ្ឋាភិបាលក្នុងតំបន់ត្រូវតែភ្ជាប់មកជាមួយ
	入學審查授權書 1 份 ច្បាប់ចម្លងលិខិតអនុញ្ញាតចំនួន 1 ច្បាប់សម្រាប់ការពិនិត្យការចូលរៀន
	醫院核發之三個月內中文版或英文版之健康證明 វិញ្ញាបនបត្រសុខភាពជាភាសាចិន ឬភាសាអង់គ្លេសចេញដោយបញ្ជាក់ពីមន្ទីរពេទ្យក្នុងរយៈពេលបីខែ
	最近三個月內財力證明書一份(美金 2,000 元以上) ，若財力證明非學生本人帳戶，則需檢附監護人之財力保證，並敘明兩者關係。 វិញ្ញាបនបត្រនៃធនធានហិរញ្ញវត្ថុក្នុងរយៈពេលបីខែកន្លងមក (2000 ដុល្លារចិនតែវ៉ាន់ឡើងទៅ) ប្រសិនបើភស្តុតាងនៃធនធានហិរញ្ញវត្ថុមិនមែនជាគណនីផ្ទាល់ខ្លួនរបស់សិស្ស ចាំបាច់ក្នុងការភ្ជាប់ការធានាហិរញ្ញវត្ថុរបស់អ្នកអាណាព្យាបាលហើយពិពណ៌នាអំពីទំនាក់ទំនងរវាងអ្នកទាំងពីរ។
	其他有助審查之資料 ព័ត៌មានផ្សេងទៀតមានប្រយោជន៍សម្រាប់ការពិនិត្យ

備註:

一、馬來西亞地區申請之學歷條件為華文獨立中學、國民中學、國民型中學或外文中學畢業證書(以同等學力資格申請者須附修業證明書)且經馬來西亞代表處查證屬實,並獲下列文憑之一者:

(1) 馬來西亞華文獨立中學統一考試證書

(2) S.T.P.M. 或 A LEVEL 文憑

(3) S.P.M. 或 Pernyataan (或 S.A.P.) 或 O LEVEL 文憑

二、畢業年級相當於國內高級中等學校二年級之國外同級同類學校畢業生(不含已離校兩年以上),以同等學力就讀本專班者,應另增加十二個畢業學分。

申請人簽名 ចុះហត្ថលេខារបស់អ្នក

日期 កាលបរិច្ឆេទថ្ងៃខែ

本欄請勿填寫(辦公人員用)

សូមកុំបំពេញក្នុងជួរឈរនេះ (សម្រាប់បុគ្គលិកការិយាល័យ)

具結書

លិខិតទទួលស្គាល់

一、 本人保證：

1. 未曾具有中華民國國籍，於申請時也不具僑生資格。
2. 具外國國籍，申請時兼具中華民國國籍，自始未曾在臺設有戶籍，且以2025年9月1日往前推算已連續居留海外6年以上。(不含居留大陸地區、香港及澳門，且每曆年在中華民國國內停留期間不得逾120日)
3. 具外國國籍，申請前曾兼具中華民國國籍，於申請時已不具中華民國國籍，自內政部許可喪失中華民國國籍之日起至 貴校學期起始日(2025年9月1日)止已滿8年，且於2025年9月1日往前推算已連續居留海外6年以上。(不含居留大陸地區、香港及澳門，且每曆年在中華民國國內停留期間不得逾120日)

曾以僑生身分在臺就學，且未於當學年度接受海外聯合招生委員會分發。

១. ខ្ញុំសន្យាថា៖

១. អ្នកមិនដែលមានសញ្ជាតិនៃសាធារណរដ្ឋចិនតែវ៉ាន់ និងមិនមានលក្ខណៈសម្បត្តិជាជនជាតិចិនតែវ៉ាន់ នៅពេលអ្នកដាក់ពាក្យនៅក្រៅប្រទេស។
២. មានសញ្ជាតិបរទេស មានសញ្ជាតិនៃសាធារណរដ្ឋចិននៅពេលដាក់ពាក្យ មិនដែលមានការចុះបញ្ជីគ្រួសារនៅតៃវ៉ាន់ និងបានរស់នៅក្រៅប្រទេសលើសពី 6 ឆ្នាំជាប់ៗគ្នាគិតត្រឹមថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2025។ (មិនរាប់បញ្ចូលការស្នាក់នៅក្នុងប្រទេសចិនដីគោក ហុងកុង និងម៉ាកាវ ហើយរយៈពេលនៃការស្នាក់នៅក្នុងសាធារណរដ្ឋចិនតែវ៉ាន់មិនត្រូវលើសពី 120 ថ្ងៃក្នុងឆ្នាំប្រតិទិននីមួយៗ)
៣. អ្នកដែលមានសញ្ជាតិបរទេស ដែលធ្លាប់មានសញ្ជាតិនៃសាធារណរដ្ឋចិនពីមុនមកដាក់ពាក្យ ប៉ុន្តែមិនមានសញ្ជាតិនៃសាធារណរដ្ឋចិននៅពេលដាក់ពាក្យ ចាប់ពីថ្ងៃដែលក្រសួងមហាផ្ទៃអនុញ្ញាតឲ្យចាត់បង់។ សញ្ជាតិនៃសាធារណរដ្ឋចិន ដល់ដើមឆមាសនៅសាលារបស់អ្នក (ថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2025) វាមានរយៈពេលជាង 8 ឆ្នាំ ហើយបានរស់នៅក្រៅប្រទេសច្រើនជាង 6 ឆ្នាំជាប់ៗគ្នាគិតត្រឹមថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2025។ (មិនរាប់បញ្ចូលការស្នាក់នៅក្នុងប្រទេសចិនដីគោក ហុងកុង និងម៉ាកាវ ហើយរយៈពេលនៃការស្នាក់នៅក្នុងសាធារណរដ្ឋចិនមិនត្រូវលើសពី 120 ថ្ងៃក្នុងឆ្នាំប្រតិទិននីមួយៗ)
៤. ខ្ញុំមិនដែលស្បែកនៅតៃវ៉ាន់ក្នុងនាមជានិស្សិតចិននៅក្រៅប្រទេស ហើយខ្ញុំមិនបានទទួលការចែកចាយពីគណៈកម្មាធិការចូលរៀនសហការជាមួយក្រៅប្រទេសក្នុងឆ្នាំសិក្សាបច្ចុប្បន្ន។

二、 本人所提供之最高學歷畢業證書為經驗證之正本。(中文或英文翻譯本)

២. សញ្ញាបត្រសិក្សាខ្ពស់បំផុតដែលផ្តល់ដោយខ្ញុំគឺជាឯកសារដើមដែលមានការផ្ទៀងផ្ទាត់ច្បាប់ដើម។ (បកប្រែជាភាសាចិន ឬអង់គ្លេស)

三、 本人所提供之所有相關資料(包括學歷、護照及其他相關文件之正本及其影本)均為合法有效之文件，如有不符規定或變造之情事，經查證屬實即取消入學資格，且不發給任何有關之學分證明。

៣. ព័ត៌មានពាក់ព័ន្ធទាំងអស់ដែលផ្តល់ដោយខ្ញុំផ្ទាល់ (រួមទាំងច្បាប់ដើម និងច្បាប់ចម្លងនៃគុណវុឌ្ឍិសិក្សាលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធផ្សេងទៀត) គឺជាឯកសារស្របច្បាប់ និងត្រឹមត្រូវ ប្រសិនបើមានការខុសឆ្គង ឬការកែប្រែណាមួយ គុណវុឌ្ឍិចូលរៀននឹងត្រូវបានដកហូតនៅពេលផ្ទៀងផ្ទាត់ មិនមានវិញ្ញាបនបត្រដែលពាក់ព័ន្ធនឹងពន្យារត្រូវបញ្ជាក់នោះទេ។

四、 本人未曾遭中華民國各大專校院退學。如違反此規定並經查證屬實者，取消其入學資格並註銷學籍。

៤. ខ្ញុំមិនដែលត្រូវបានគេបោះបង់ចោលពីមហាវិទ្យាល័យ ឬសកលវិទ្យាល័យណាមួយទេ ក្នុងសាធារណរដ្ឋចិនតៃវ៉ាន់។ នរណាម្នាក់ដែលបំពានច្បាប់នេះ ហើយត្រូវបានគេរកឃើញថាជាការពិត នឹងត្រូវដកហូតសិទ្ធិចូលរៀន ហើយស្ថានភាពសិស្សរបស់ពួកគេត្រូវបានលុបចោល។

五、本人同意報名所填各項資料，由 貴校依據「個人資料保護法」等相關法令規定為必要之資訊應用處理相關事宜。

៥. ខ្ញុំយល់ព្រមថាព័ត៌មានទាំងអស់ដែលបានបំពេញនៅក្នុងការចុះឈ្មោះនឹងត្រូវបានដំណើរការដោយសាលារបស់អ្នកសម្រាប់ការដាក់ពាក្យសុំព័ត៌មានចាំបាច់ស្របតាម "ច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន" និងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

六、上述所陳之任一事項同意授權貴校查證，如有不實或不符規定等情事，於入學後經查證屬實者，本人願意接受貴校註銷學籍處分，絕無異議。

៦. ខ្ញុំយល់ព្រមផ្តល់សិទ្ធិឱ្យសាលារបស់អ្នកធ្វើការផ្ទៀងផ្ទាត់រាល់បញ្ហាដែលបានរៀបរាប់ខាងលើ ប្រសិនបើមានការមិនពិត ឬការមិនអនុលោមតាមបទប្បញ្ញត្តិ ប្រសិនបើវាត្រូវបានផ្ទៀងផ្ទាត់ថាជាការពិតបន្ទាប់ពីការចូលរៀន ខ្ញុំសុខចិត្តទទួលយកការពិន័យនៃការលុបចោល។ ស្ថានភាពសិស្សរបស់ខ្ញុំដោយសាលារបស់អ្នកដោយគ្មានការជំទាស់។

ព័ត៌មានខាងលើត្រូវបំពេញដោយខ្លួនខ្ញុំផ្ទាល់ ហើយត្រូវពិនិត្យយ៉ាងម៉ត់ចត់ ត្រូវធានាថាត្រឹមត្រូវ។

以上資料確由本人填寫，並經詳細檢查，保證正確無誤。

ចុះហត្ថលេខអ្នកដាក់ពាក្យស្នើរសុំ

申請人簽名

កាលបរិច្ឆេទស្នើរសុំ

申請日期

授權書
មេធាវីច្បាប់អនុញ្ញាត

ខ្ញុំអនុញ្ញាតមហាវិទ្យាល័យលីមីងបច្ចេកទេស ផ្ទៀងផ្ទាត់ព័ត៌មានទាំងអស់ដែលខ្ញុំផ្តល់ជូន

我授權黎明術學院查證我所提供的所有資料。

សរសេរឈ្មោះពេញក្នុងអក្សរឃ្លុក៖

正楷書寫全名：

ចុះហត្ថលេខា (ឈ្មោះពេញ)៖

簽名(全名)：

លេខលិខិតឆ្លងដែន៖

護照號碼：

ថ្ងៃខែឆ្នាំកំណើត៖

出生日期：

កាលបរិច្ឆេទថ្ងៃខែ៖

日期：